



Православный молитвослов издали на кхмерском языке



ការអធិស្ឋានពេលព្រឹក Morning prayers

នៅពេលដែលអ្នកភ្ញាក់ពីដំណេក ត្រូវតែឆ្ងាយពីគ្រូ ត្រូវធ្វើបដាសប្រាណដើម្បីដឹង និងប្តូរ និងវាយ «គួងព្រះឆាយ ព្រះវរជិត ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។ អាវិមល ។»

បញ្ចប់អកស្ករមេត្តាប្រឡាក់ នៅពេលដែលអារម្មណ៍របស់អ្នកស្ងប់ចុះ និងអ្នកនិយាយ ការអធិស្ឋានទាំងនេះ ដោយយកចិត្តទុកដាក់ «និព្វានជាម្ចាស់វិញ សូម អាណិត មេត្តា ខ្ញុំលបង្គំជាមនុស្សបាបផង ។» ពួក ០៨០៣

សិរីរុងរឿងរបស់អ្នក ព្រះរបស់ពួកយើង សិរីរុងរឿងរបស់អ្នក ។

ការអធិស្ឋានដល់ព្រះវិញ្ញាណបរិសុទ្ធ

និស្សិតព្រះមហាក្សត្រ ដំបូងការពារ ព្រះវិញ្ញាណដែលសំដែងសេចក្តីជិត ដែល មានវត្តមាននៅគ្រប់ទីកន្លែង និងបំពេញគ្រប់ការទាំងអស់ ឬសកលនៃសេចក្តីអំណើច និងទ្រង់ដែលព្រះបាទឧទ្ទរជីវិត សូមមេត្តាពូលមក និងរស់នៅជាមួយពួកយើង និង លាងសម្អាតដល់យើងខ្ញុំ ឲ្យគ្រប់អំពើអាក្រក់ទាំងឡាយ និងសូមមេត្តាសង្គ្រោះដល់ ព្រលឹង ពួកយើងខ្ញុំព្រះសប្បុរស ។

មកពីបុណ្យ ចំណើនរស់ឡើងវិញ រហូតដល់បុណ្យនៃបុណ្យថ្ងៃទីហាសិប រ័យចុះនៃ សកម្មភាពបរិសុទ្ធនៃការអធិស្ឋាន «និស្សិតព្រះមហាក្សត្រ» គឺត្រូវបានរាង និងទំនុកតម្កើង នេះ «ព្រះគ្រីស្ទ គ្រូបាទកើនឡើងពីការស្លាប់ការស្លាប់បានស្តីឡើង ដោយការស្លាប់ ហើយ អស់អ្នកដែលបញ្ចុះគ្នាចុះនេះ គ្រប់បានប្រទានជីវិត ។»

ព្រះជីវិត ជីវិត និងជីវិត ជីវិត និងជីវិត ចេះចប់ សូមអាណិតមេត្តាយើង ។ (១)

Представительством Русской Православной Церкви в Таиланде по просьбе православных верующих в Камбодже издан православный молитвослов на кхмерском языке. Завершился более чем годовой труд инициативной группы, которую составили как православные кхмеры, так и верующие из традиционно православных стран, проживающие в Камбодже.

Активное участие в работе по переводу молитвословий на кхмерский язык и подготовке издания приняли Д. Никитин и иеромонах Паисий (Ипате), исполняющий обязанности настоятеля православных приходов в Камбодже.

Молитвослов на понятном для местных жителей языке будет востребован, так как за последнее время уже несколько десятков кхмеров сознательно приняли Православие, пройдя соответствующую катехизацию. И число таких людей продолжает увеличиваться.

На данный момент в типографии Представительства Русской Православной Церкви в Королевстве Таиланд отпечатано 150 экземпляров молитвослова с возможностью последующей допечатки неограниченного количества.

Ожидается, что этот дар Церкви православным кхмерам лично передаст руководитель Управления Московской Патриархии по зарубежным учреждениям архиепископ Егорьевский Марк. Иерарх посетит Камбоджу 24-26 октября 2015 года по случаю освящения построенного в городе Сиануквиле храма во имя великомученика и целителя Пантелеимона, сообщает **сайт Представительства Русской Православной Церкви в Таиланде**.

Служба коммуникации ОВЦС

Источник: <https://mospat.ru/ru/news/50080/>